

**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**សេចក្តីថ្លែងការណ៍រួមស្តីពីដំណើររបស់សហគមន៍ និងសម្ព័ន្ធទន្លេកម្ពុជា (RCC) ចំពោះ  
កិច្ចប្រជុំពិគ្រោះយោបល់តាមនីតិវិធីជូនដំណឹង ការពិគ្រោះយោបល់  
ជាមុន និងកិច្ចព្រមព្រៀង (PNPCA) របស់គម្រោងសាងសង់ទំនប់  
វារីអគ្គិសនីជនសាហុង ប្រទេសឡាវ**

សម្ព័ន្ធទន្លេកម្ពុជា (RCC) និងសហគមន៍តាមដងទន្លេមេគង្គ និងទន្លេសាបសូមសំដែងនូវការព្រួយបារម្ភទាក់ទងនឹងដំណើរការធ្វើសេចក្តីសម្រេចចិត្ត ចំពោះការសាងសង់ទំនប់វារីអគ្គិសនីជនសាហុង នៅភាគខាងត្បូងប្រទេសឡាវ។ ក្តីបារម្ភចម្បងរបស់យើងទាក់ទងនឹងការដាក់ស្នើនាពេលថ្មីៗ ដោយរដ្ឋាភិបាលប្រទេសឡាវអំពីទំនប់ជនសាហុងសម្រាប់ការពិគ្រោះយោបល់ទៅតាមនីតិវិធីជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងកិច្ចព្រមព្រៀង (PNPCA)។ យើងមានការព្រួយបារម្ភថា ដំណើរការនៃការពិគ្រោះយោបល់តាមនីតិវិធី PNPCA នៃទំនប់ជនសាហុងមិនត្រឹមត្រូវតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃអាងទន្លេមេគង្គ ឆ្នាំ១៩៩៥ (MRC Agreement, 1995)។ ដំណើរការពិគ្រោះយោបល់ PNPCA ដែលនឹងធ្វើនៅខេត្តស្ទឹងត្រែងនៅពេលខាងមុខនេះអាចនឹងដើរតាមបទពិសោធន៍ទំនប់សាយ៉ាប៊ូរី ដែលបានបំផ្លិចបំផ្លាញ និងប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានទន្លេមេគង្គ និងប្រជាជន។

ការសិក្សាជាច្រើនបានបង្ហាញថា ប្រសិនបើទំនប់ជនសាហុងត្រូវបានសាងសង់នោះវានឹងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សត្វផ្សោត ត្រីទន្លេមេគង្គ និងការបម្លាស់ទីរបស់ត្រីនៅទូទាំងអាងទន្លេមេគង្គក្រោម និងទន្លេសាប ដែលគំរាមកំហែងដល់សន្តិសុខស្បៀង និងការចិញ្ចឹមជីវិតរបស់ប្រជាជនរាប់លាននាក់ ក៏ដូចជាស្ថេរភាពសេដ្ឋកិច្ច និងនយោបាយក្នុងតំបន់។ ទោះជាដូច្នោះក៏គម្រោងសាងសង់ទំនប់ជនសាហុង នៅតែបន្តដំណើរការដដែល។

ការពិគ្រោះយោបល់ PNPCA គ្រាន់តែជាមធ្យោបាយដើម្បីផ្តល់ភាពស្របច្បាប់ដល់ការសាងសង់ទំនប់វារីអគ្គិសនីជនសាហុងតាមកិច្ចព្រមព្រៀងគណៈកម្មការទន្លេមេគង្គឆ្នាំ ១៩៩៥ ដោយសារ៖

- មិនមានការផ្សព្វផ្សាយព័ត៌មានពីគម្រោងទំនប់សាធារណៈជាភាសាជាតិ។
- មិនមានការពិគ្រោះយោបល់ជាសាធារណៈ ជាមួយភាគីពាក់ព័ន្ធជាមុន។
- មិនមានការព្រមព្រៀងលើលក្ខណៈវិនិច្ឆ័យរបស់នីតិវិធីជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងកិច្ចព្រមព្រៀង (PNPCA)។
- មិនមានការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងផលប៉ះពាល់ឆ្លងដែន។
- មិនមានការព្រមព្រៀងលើគម្រោងសាងសង់ទំនប់ក្នុងចំណោមប្រទេសជាសមាជិក។
- មិនបានអញ្ជើញសហគមន៍តាមដងទន្លេមេគង្គឲ្យចូលរួមពេញលេញក្នុងដំណើរគម្រោង។

- មិនមានការឆ្លើយតបជាសាធារណៈ និងដោះស្រាយដោយតម្លាភាពពីកង្វល់របស់សហគមន៍ ក្នុងនាមជាសហគមន៍ និងសម្ព័ន្ធទន្លេកម្ពុជា (RCC) សូមស្នើដល់គណៈកម្មការទន្លេមេគង្គ និងរដ្ឋាភិបាល ជាសមាជិកដូចខាងក្រោម៖

- បញ្ឈប់ការសាងសង់ទំនប់វារីអគ្គីសនីជនសាហុង
- ធ្វើការសិក្សាពីហេតុប៉ះពាល់បរិស្ថាន និងផលប៉ះពាល់ឆ្លងដែន
- សិក្សាពីផលប៉ះពាល់លើធនធានជលផលទន្លេមេគង្គ
- ផ្សព្វផ្សាយព័ត៌មានពីគម្រោងទំនប់ជាសាធារណៈជាភាសាជាតិ។
- បើកឲ្យមានការពិគ្រោះយោបល់ពេញលេញជាសាធារណៈ ជាមួយភាគីពាក់ព័ន្ធជាមុន។
- គណៈកម្មការទន្លេមេគង្គ និងរដ្ឋាភិបាលជាសមាជិកត្រូវកំណត់ និងឯកភាពលើលក្ខណៈវិនិច្ឆ័យរបស់នៃដំណើរការ PNP/CA មុនចាប់ផ្តើមពិគ្រោះយោបល់។
- ប្រទេសក្នុងតំបន់ទន្លេមេគង្គក្រោមគោរពតាមកិច្ចព្រមព្រៀងគណៈកម្មការទន្លេមេគង្គឆ្នាំ ១៩៩៥។

ធ្វើនៅស្ទឹងត្រែង ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៤

**បញ្ជីឈ្មោះអង្គការសមាជិកសម្ព័ន្ធទន្លេកម្ពុជា និងសហគមន៍ដែលគាំទ្រសេចក្តីថ្លែងការណ៍**

- វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF)
- បណ្តាញការពារទន្លេសេសាន សេកុង និងស្រែពក (3SPN)
- សម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT)
- សមាគមថែរក្សាបរិស្ថាន និងវប្បធម៌ (CEPA)
- អង្គការភូមិខ្ញុំ (MVi)
- អង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS)
- អង្គការសង្គ្រោះអ្នកងាយរងគ្រោះកម្ពុជា (SVC)
- អង្គការអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ (CED)
- សមាគមកសិករខ្មែរ (KFA)
- អង្គការអភិវឌ្ឍន៍ជនបទភាគឦសាន (NRD)
- អង្គការពន្លកខ្មែរ
- មជ្ឈមណ្ឌលម្តប់ព្រហ្មវិហារធម៌
- អង្គការសហប្រតិបត្តិការបរិស្ថាន និងទេសចរណ៍ (CETO)
- ក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា (CRDT)
- សម្ព័ន្ធប្រជានេសាទកម្ពុជា
- លោក គង់ ចាន់ធី      សហគមន៍ទន្លេមេគង្គខេត្តស្ទឹងត្រែង      ០១២៥០៩៨៧៩
- លោក អាន ហ៊ុ      សហគមន៍ទន្លេមេគង្គខេត្តក្រចេះ      ០៩៧២៩១៧៩៥០
- លោក ឡុង ស្វែត      សហគមន៍ទន្លេសាប      ០១២៩៨៩៣១៨

**អាសយដ្ឋានទំនាក់ទំនង៖**

ការិយាល័យវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា

ផ្ទះលេខ៩-១១ ផ្លូវ៤៧៦ ទួលទំពូង ភ្នំពេញ

ទូរស័ព្ទលេខ៖ (៨៥៥) ២៣ ២១៤ ៤២៩/ ១២ ៧៩៣ ៤៨៩

អ៊ីម៉ែល៖ [vannara@ngoforum.org.kh](mailto:vannara@ngoforum.org.kh) / [ngoforum@ngoforum.org.kh](mailto:ngoforum@ngoforum.org.kh)